

លីដាចូលចិត្តគូររូបភាពផ្សេងៗ។ ថ្ងៃមួយនាងគូររូបបន្ទុះ
ជាច្រើនដដែលខ្ពស់នាងបម្រើការ។ បន្ទាប់ពីគូររូប
បន្ទុះរួច នាងក៏នឹកចង់គូររូបធុរាបស់នាងទៀត។
តើនាងធុរាម្នាក់ចេះដើម្បីគូររូបធុរាបាន?

Lida loves to draw! One day her father comes
home with lots of different vegetables from the
plantation and Lida draws a picture of each one.
Do you think she can draw a cat also?



World Change Starts with Educated Children®



9 789996 336652

គំនូរធុរាបស់ខ្ញុំ

លាក់ ស្សឹម កកុកដា និងលាក់ សងេ វិសាល



ស ចេក្ដីឧទ្ទិស | Dedication

សៀវភៅនេះត្រូវបានបោះពុម្ពផ្សាយដោយសប្បុរសធម៌របស់មូលនិធិគ្រួសារប៊ឺទិន។ សូមឧទ្ទិសសៀវភៅនេះជូនដល់កុមារ និងគ្រូបង្រៀនទាំងអស់នៅប្រទេសកម្ពុជា ដែលសង្ឃឹមថាពួកគេមានអនាគតត្រូវបានគ្រូចង់តាមរយៈអានុភាពនៃការអប់រំ។

This book was published thanks to the generosity of the Bertin Family Foundation. It is dedicated to the children and teachers of Cambodia, in whom lie hopes for a better future through the power of education.

គំនូរឆ្ការរបស់ខ្ញុំ
My Cat Drawing

KH-LLP-14-0015
Copyright © Room to Read 2014.
All rights reserved.
ISBN 978-9-9963-3665-2



សៀវភៅនេះបានទទួលការអនុញ្ញាតពីក្រុមស្នងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ ១៣៤ អយក.ប្រក. ចុះ ថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៥ដើម្បីបោះពុម្ពផ្សាយសម្រាប់ ប្តីជាសៀវភៅអានបន្តិចម្តងៗតាមសាលារៀនសិក្សាស្រាវជ្រាវ ព្រះរាជាណាចក្រកម្ពុជា។

Room to Read seeks to transform the lives of millions of children in developing countries by focusing on literacy and gender equality in education. Working in collaboration with local communities, partner organizations and governments, we develop literacy skills and a habit of reading among primary school children, and support girls to complete secondary school with the relevant life skills to succeed in school and beyond.

អង្គការរួមគ្នាដើម្បីកម្ពុជាអាសយដ្ឋានផ្ទះលេខ១១១ផ្លូវលេខ៦ សង្កាត់បឹងកក់២ ខណ្ឌខ្ពស់ដាច់ រាជធានីភ្នំពេញ
ទូរស័ព្ទ/ទូរសារលេខ : ០២៣ ៨៨១ ១៦១ / ៨៨១ ១៧១
អ៊ីមែល : cambodia@roomtoread.org

Room to Read Cambodia, #111, Street 566, Boeng Kak II, Tuol Kok, Phnom Penh, Cambodia
Tel: 023 881 161 / 881 171
E-mail: cambodia@roomtoread.org



សហអ្នកនិពន្ធ

រឿង គំនូរឆ្ការរបស់ខ្ញុំគឺជា សុនាដនៃពន្ធុរក្រមរបស់ វិចិត្រករពីររូប គឺលោក ស្រីម កក្កដា និងលោក សងេ វិសាល។



កក្កដាគឺជាវិចិត្រករនិងជាជំនួយការកម្មវិធីអំណាន នៅអង្គការរួមគ្នាដើម្បីកម្ពុជា។ វិសាល គឺជាវិចិត្រករ កំពុងបរិយាកាស នៅគ្រឹះស្ថានបោះពុម្ព និងចែក ផ្តល់សេវា នៃក្រុមស្នងអប់រំ យុវជន និងកីឡា។ កក្កដា និងវិសាល រីករាយនឹងការសរសេរកិច្ចសហប្រតិបត្តិការ ប្រឌិតផ្សេងៗ ដើម្បីបង្កើតសៀវភៅដែលគ្រប់គ្រង ការបណ្តុះបណ្តាលសិល្បៈគំនូរសម្រាប់កុមារ តូចៗ។

About the Authors

My Cat Drawing was jointly written by Mr. **SOEURM Kakada** and Mr. **SENG Visal**. Kakada is an artist and Literacy Program Associate at Room to Read Cambodia. Visal is an artist at the Printing and Distribution House in the Ministry of Education, Youth, and Sport. Both Kakada and Visal enjoy finding creative ways to create stories for beginning readers.

អ្នករចនា : លោក ស្រីម កក្កដា
Designer : Mr. SOEURM Kakada
អ្នករៀបរៀង : លោកស្រី ហ៊ុយ ឆងេរតនា
Editor : Ms. HUY Chheng Rattana
អ្នកបោះពុម្ពផ្សាយ : រួមគ្នាដើម្បីកម្ពុជា
Publisher : Room to Read Cambodia

វិចិត្រករ



លោក ស្រីម កក្កដា កើតក្នុងឆ្នាំ១៩៨១នៅខេត្ត បាត់ដំបង។ បច្ចុប្បន្នលោកជា ជំនួយការ កម្មវិធីអំណាន ផ្នែកផលិតសម្ភារៈសិក្សានិង សម្ភារៈអំណាន នៃអង្គការ រួមគ្នាដើម្បីកម្ពុជា។ លោកបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រឆ្នាំ២០១៤ ហើយលោកបានបញ្ចប់ការសិក្សាផ្នែកគំនូរ វិចិត្រកម្មពីអង្គការហ្វាវែលសិល្បៈ ព្រមទាំងបាន បញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកវិទ្យាបាត់ដំបងឆ្នាំ២០០៨។ កក្កដាបាន មានបទពិសោធន៍ជាច្រើន ក្នុងការវិចិត្ររូបភាព សម្រាប់សៀវភៅរៀនកុមារ ដល់អង្គការផ្សេងៗ ជាច្រើន។

About the Illustrator

Mr. **SOEURM Kakada** was born in 1981 in Battambang Province. Currently, he works as a Literacy Program Associate for Quality Reading Materials at Room to Read Cambodia. He finished his bachelor's degree in computer science in 2014, and also studied visual art at Phare Ponleu Selpak and graphic design at Battambang Institute of Technology. Kakada is an experienced artist and has illustrated children's stories for many organizations.